



យើងមានធនធានដើម្បីជួយ ប្រសិនបើអ្នកបាត់បង់ថាមពល

អ្នកមិនចាំបាច់រៀបចំផែនការសម្រាប់ការដាច់ចរន្ត
អគ្គិសនីតែម្នាក់ឯងទេ។



211 California

ភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិកផ្ទាល់ដែលនឹងស្តាប់តម្រូវការរបស់អ្នក និងជួយអ្នក៖

- ✓ បង្កើតផែនការដាច់ចរន្តអគ្គិសនី និងឧបករណ៍សុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក
- ✓ ការជំនួសអាហារដែលមានសុវត្ថិភាព ការស្នាក់នៅសណ្ឋាគារដែលមានការបញ្ចុះតម្លៃ និងការជិះរថយន្ត
- ✓ ទទួលបានការណែនាំអំពីកម្មវិធីសុខភាព និងសុវត្ថិភាពនិងថាមពលបម្រុង



ស្កេននៅទីនេះ

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ pge.com/211។

តើខ្ញុំអាច ទាក់ទង
211 ដោយរបៀបណា?

 ហៅទៅលេខ
211

 សរសេរអក្សរ “PREPARE”
ទៅលេខ 211-211

កម្មវិធី Disability Disaster Access and Resources (DDAR)

DDAR អាចជួយមនុស្សចាស់ និងជនពិការ៖

- ✓ បង្កើតផែនការសម្រាប់គ្រោះអាសន្ន
- ✓ ដាក់ពាក្យសុំថាមពលបម្រុង
- ✓ ស្វែងរកការជិះដែលអាចចូលដំណើរការបាន និងការស្នាក់នៅសណ្ឋាគារក្នុងអំឡុងពេលមានការដាច់ចរន្តអគ្គិសនីមួយចំនួន



ស្កេននៅទីនេះ

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ pge.com/ddar។

ធនធានបន្ថែម

ប្រសិនបើអ្នកពឹងផ្អែកលើថាមពលសម្រាប់
សុខភាព និងសុវត្ថិភាពរបស់អ្នក អ្នកអាច
ស្វែងយល់ពីជម្រើសជំនួយក្នុងស្រុក
និងច្រើនទៀតនៅ pge.com/afn។



Medical Baseline និង Self-Identified Vulnerable Programs

អ្នកអាចទទួលបានការគាំទ្រ ប្រសិនបើអ្នកពឹងផ្អែកលើថាមពលសម្រាប់សុខភាព
សុវត្ថិភាព ឯករាជ្យភាពរបស់អ្នក។ ដៃគូរបស់យើងអាចជួយអ្នកដាក់ពាក្យបាន។
ចូលទៅកាន់ pge.com/medicalbaseline ឬ pge.com/siv។



កម្មវិធីជំនួយហិរញ្ញវត្ថុ

អតិថិជនដែលមានសិទ្ធិអាចទទួលបានការបញ្ចុះតម្លៃលើវិក្កយបត្រអគ្គិសនី ឬ
ហ្គាសរបស់ពួកគេ។ ចូលទៅកាន់ pge.com/financialassistance។



ជម្រើសចរន្តអគ្គិសនីបម្រុង

ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អ្នកអាចដាក់ពាក្យស្នើសុំថាមពល
បម្រុងដូចជាម៉ាស៊ីនភ្លើងបាន។ សូមចូលទៅ pge.com/backuppower។



មជ្ឈមណ្ឌលធនធានសហគមន៍

ចូលប្រើថាមពលសម្រាប់សាកថ្ម វ៉ាយហ្វាយ អាហារសម្រន់ និងច្រើនទៀត
ក្នុងអំឡុងពេលដាច់ចរន្តអគ្គិសនីមួយចំនួន។ ចូលមើល pge.com/crc។



សម្រាប់ជំនួយក្នុងការបកប្រែច្រើនជាង 240 ភាសា ឬដើម្បីស្នើសុំឯកសារ
ដែលបោះពុម្ពជាអក្សរធំ ឬអក្សរសម្រាប់អ្នកពិការភ្នែក ឬខ្សែអាត់សម្រាប់ស្តាប់
សូមហៅទូរសព្ទទៅលេខ **1-800-743-5000**។

សារត្រូវបានបង់ឱ្យដោយអតិថិជន។